


៤. ការគ្រប់គ្រងសាងសង់និងការសំណង់រួមចំណែកដៃប្រចាំឆ្នាំដែលអាចធ្វើឡើង

Nutrient and Crop Residue Management for Sustainable Double-Cropping



ការបច្ចេកទេសនៃការដំណឹងការរួមជាមួយការភ្នែករូបថត ការកសិកលើរុកជាតិទៅក្នុងប្រព័ន្ធដោដែលដំណឹងក្នុងប្រព័ន្ធដោដែលជាការភ្នែករូបថត ពីពេលមានលក្ខណៈសមស្របទៅនឹងប្រព័ន្ធក្រុងក្រុងប្រព័ន្ធ ដែលពីនេះការលើរបបទីក្រោម និងថែមទាំងផ្លល់ឱ្យការសរោះប្រជាកសិករដែលមានផន្ធប្រក្សាទុ នូវដីនិសសមស្របមួយដែលជាយុទ្ធសាស្ត្រ ករកកំពើរបន្ថែមពីឯកសារធម្មតាប្រព័ន្ធដោដែលជាការភ្នែករូបថត ដូចនេះការភ្នែករូបថត ការកសិកលើរុកជាតិពីពាក្យដោយការប្រើប្រាស់ការពិនិត្យការងារ ដូចខាងក្រោម៖

Introduction of a double cropping with return of crop residues into the rice-based cropping system in the rainfed lowlands would take advantage of the bimodal rainfall pattern wet and dry seasons, and offer an alternative to farmers with limited resources to generating extra income during the dry season or early wet season apart from increasing rice yields in the main wet season. The second crop in the dry- or early wet season could apart from increasing cash to the household: 1) provide fodder for animal grazing the pastures; 2) accelerate nutrient recycling of residues from previous and current crops; 3) contribute to the control of weeds and pests; and 4) improve soil-water and nutrient retention capacities.



ផ្លូវជាតិលេខ ៣ សង្កាត់ប្រទេសក្រោម ឃន្ទុនិភ័យ រដ្ឋបាលិក្ខណ៍ ព្រះរាជាណាចក្រកម្ពុជា

National Road № 3, Prateah Lang Commune, Dangkor District
Phnom Penh, Kingdom of Cambodia

ទ្វារសព្ទឃើម (៤៥៥-២៣) ២១៨ ៦៩៣/៤ ទ្វារសារ (៤៥៥-២៣) ២១៨ ៩០៩

Tel: (855 23) 219 693/4, Fax: (855 23) 219 800

ប្រអប់សំបុត្រ ០១ រដ្ឋធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P.O. Box 01, Phnom Penh, Kingdom of Cambodia,
Email: cardi@cardi.org.kh, Web site: www.cardi.org.kh

នៅឯកចំណែម : កម្មវិធីកេរីត្រីទាំងអស់បានការពារជាប្រព័ន្ធកសិកម្ម

Prepared by : Agronomy & Farming System Program

ଓଡ଼ିଆ ଲେଖକ

Funded by :



Food and Agriculture Organization of the United Nations



ប្រព័ន្ធសិកចុងដោយផ្លូវការឱ្យជំនាញរំស្មួរជាមួយនានា *Rice-Based Farming System*



សាស្ត្រីសាខាព្រៃត និងអភិវឌ្ឍន៍សាធារណកម្មប៊ា
Cambodian Agricultural Research and Development Institute

៩. រាយចក្រិដ្ឋីប្លើសត្វសិទ្ធិករព្រៃសត្វសិទ្ធិកនិងការបញ្ចូលសាច់សម្រាប់ប្រុងប្រយោជន៍

Rice-Fish Culture with Rodent Pest Management



ព្រៃជាប្រភពប្រព័ន្ធនឹងដែលមានសំណង់សំរាប់សិរីរាងមនុស្ស និង សត្វ ។ ប្រព័ល
៦០ការាណយ៉ាន់ការបារាំងតិ៍សាច់ដែលមនុស្សបុរាណភាពប្រចាំថ្ងៃ គឺត្រូវ
ការចិត្តមក្ដីកង់ផ្លូវ មានសារ៖ សំខាន់មួយចំណួនដើម្បីជាតិ:

- ✓ ការតែបន្ថូយការចំណាយលើការទិញផ្ទុកប្រចាំថ្ងៃ
 - ✓ អាមេរិកបង្កើតគុណភាពដី និងអាមេរាយទិញផលស្សារកៅនឡើង
 - ✓ រួមចំណោកការតែបន្ថូយការចាប់ត្រួតផ្ទាត់ពី ផែលជាកត្តមួយដូចយោរាយបិរមាណាព្យាព្យាប់មួយដើម្បីកៅនឡើង
 - ✓ ការិព្យិមព្រឹកឯកសារស្រែដែលផ្តល់ចំណូនឯកសារពីក្នុងផែលស្សារកៅនឡើង

Fish is a major source of protein for human and animal. About 60% of meat that human consume daily is fish.

The advantage of rice-fish culture:

- ✓ To reduce the expenses of buying food daily
 - ✓ Rice-fish raising can improve soil fertility and increase rice yield
 - ✓ To involve in reduction of catching fish from nature and increasingly a quantity of natural fish
 - ✓ Placing 1 fingerling per $3\text{-}4 \text{ m}^2$, 2 fingerlings per m^2 into rice field when no- and with nutrition added, respectively.

៥. ប្រព័ន្ធគិកប្លុទីរំដោយផែកធេងសាក់ត្រូវជាចុលដ្ឋាន

Integrated Rice-Based Farming Systems



- កសិករបានទូលាប្រាកចំណួលដ្ឋីនឹងពីការដោះដឹកជញ្ជូនបុរាណដែលមានការប្រើប្រាស់បន្ទាន់ខ្លួន។
 - អាចដឹងពីការប្រើប្រាស់បន្ទាន់ខ្លួនបានតាមរយៈការដោះដឹកជញ្ជូនបុរាណដែលមានការប្រើប្រាស់បន្ទាន់ខ្លួន។
 - ប្រាកចំណួលដែលបានមកពី ដឹកជញ្ជូនបុរាណដែលបានបង្ហាញដោយមុខងាយ។
 - អាចបង្កើតដឹងពីការប្រើប្រាស់បន្ទាន់ខ្លួនបានតាមរយៈការដោះដឹកជញ្ជូនបុរាណដែលមានការប្រើប្រាស់បន្ទាន់ខ្លួន។
 - កសិករបានទូលាប្រាកចំណួលដ្ឋីនឹងពីការប្រើប្រាស់បន្ទាន់ខ្លួន។
 - ការចិត្តឱ្យបានបង្ហាញដោយកសិករ រកប្រាកចំណួលបន្ទាន់ខ្លួនបានបង្ហាញដោយមានប្រភេទគ្រប់គ្រង់។

- Farmers generate more income from fruit tree, subsidiary crop and livestock raising.
 - Help farmers to produce enough food for their household
 - Income from fruit tree, subsidiary crop and livestock raising are much better than rice alone.
 - Improve soil fertility through crop rotation methods (legumes)
 - Farmers have possibility to grow crops in whole year period due to water sources available.
 - Livestock raising makes farmers to obtain additional income apart from rice.

៤. របៀបថ្នីនៃសិតកម្មធម្មរោគចំណាម អារ៉ានីយទីកន្លែង

Increased Productivity of Rice-Based Cropping System in Rainfed Lowland



- នៅប្រទេសកម្មជាប្រព័ន្ធបរិផ្តាគសំស្រែទាប អាស្រីយបីទិកកេវ្យអាមេរិក ដំណឹងការកំណត់ទៅ ១ដង ក្នុងមួយឆ្នាំ មួលហេតុចំបងគឺបណ្តាលមកពីខ្លះប្រពន្ធឌៃលាងស្រុក និង ប្រភពទិក
 - នៅតំបន់ ដែលមានទិក ត្រូវប៉ាកាន់ គោរាជជាដំណឹងការកំណត់ទៅ ២-៣ ដង ក្នុង១ឆ្នាំ
 - ដែលការកំណត់ទៅដើរឯងទៅក្រោមពីដំណឹងស្រុវ៉ា ភាពទទួលបានប្រាក់ចំណូលប្រើប្រាស់ការបង្កើតការ ដើម្បីបង្កើតការសិក្សា
 - ដែលការកំដែលកសិក្សាប្រើប្រាស់នៅតំបន់ទំនាក់ទំនងកណ្តាលគឺ ពពុកសំណូរកម្មន និង ក្រោយដំណឹងស្រុវ៉ា
 - ✓ ដំណឹងទី១: ប្រពេទក្រសួងរៀបចំសាធារណៈជីមិនរដ្ឋវិទ្យាល័យ/ពពុកសំណូរកម្ម
 - ✓ ដំណឹងទី២ : ដំណឹងស្រុវ៉ារដ្ឋវិទ្យាល័យ
 - ✓ ដំណឹងទី៣: ដំណឹងសំណូរកម្មបាយការណ៍

- In Cambodia, rainfed lowland rice ecosystem can be grown only one crop a year due to lack of irrigation system and unavailability of water resources.
 - In area with enough water can grow 2-3 crops a year
 - Diversified crop can get more income for farmers
 - Rainfed lowland rice-farmers usually plant leguminous crop before and after rice.
 - ✓ 1st crop: early rice variety/ legumes
 - ✓ 2nd crop: wet season rice
 - ✓ 3rd crop: legumes